



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២៧៨ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការធានារ៉ាប់រងខ្នាតតូច

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/២០៥ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩២៤/១១៦៩ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលនិងតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤៧៧ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨១៤/០២១ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធានារ៉ាប់រង
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៧/០៣០ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើក្រមរដ្ឋប្បវេណី
- បានឃើញអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

២

សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

អនុក្រឹត្យនេះកំណត់អំពីវិធាន នីតិវិធី និងនិយាម សម្រាប់ការគ្រប់គ្រងនិងការត្រួតពិនិត្យសកម្មភាព អាជីវកម្មធានារ៉ាប់រងខ្នាតតូច ដើម្បីធានាអភិបាលកិច្ចល្អ ប្រសិទ្ធភាព ការប្រកួតប្រជែងដោយស្មើភាពនិង ស្មោះត្រង់ និងការការពារផលប្រយោជន៍និងការបង្កើនទំនុកចិត្តដល់សាធារណជន ក្នុងវិស័យធានារ៉ាប់រង ខ្នាតតូច ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការធានារ៉ាប់រង។

មាត្រា ២ .-

អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះគ្រប់សកម្មភាពអាជីវកម្មធានារ៉ាប់រងខ្នាតតូចទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មាត្រា ៣ .-

វាក្យសព្ទដែលប្រើនៅក្នុងអនុក្រឹត្យនេះ ត្រូវបានកំណត់និយមន័យដូចតទៅ៖

- **ការធានារ៉ាប់រងខ្នាតតូច** សំដៅដល់ការផ្តល់កិច្ចសន្យាធានារ៉ាប់រងខ្នាតតូចដល់អតិថិជនមាន ចំណូលទាប មានជាអាទិ៍ ការធានារ៉ាប់រងខ្នាតតូចលើទ្រព្យសម្បត្តិ ការធានារ៉ាប់រងខ្នាតតូចលើ អាយុជីវិត ការធានារ៉ាប់រងខ្នាតតូចលើសុខភាព និងការធានារ៉ាប់រងខ្នាតតូចលើគ្រោះថ្នាក់បុគ្គល។
- **កិច្ចសន្យាធានារ៉ាប់រងខ្នាតតូច** សំដៅដល់កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដែលធ្វើឡើង រវាងក្រុមហ៊ុនធានារ៉ាប់រងនិងអ្នកត្រូវបានធានារ៉ាប់រង ដែលតាមរយៈនោះក្រុមហ៊ុនធានារ៉ាប់រង ព្រមទទួលនូវហានិភ័យជាក់លាក់ណាមួយ ដោយទទួលមកវិញនូវការបង់បុព្វលាភធានារ៉ាប់រង ពីអ្នកត្រូវបានធានារ៉ាប់រង ដែលកំណត់ត្រឹមការធានារ៉ាប់រងខ្នាតតូច។
- **កិច្ចសន្យាធានារ៉ាប់រងខ្នាតតូចស្អូន** សំដៅដល់កិច្ចសន្យាដែលអ្នកត្រូវបានធានារ៉ាប់រងបានចុះ កិច្ចសន្យាធានារ៉ាប់រងខ្នាតតូចលើសពីមួយ ជាមួយក្រុមហ៊ុនធានារ៉ាប់រងផ្សេងគ្នាក្នុងគោលបំណង ធានាលើកម្មវត្ថុតែមួយ ដែលនៅក្រោមលក្ខខណ្ឌដូចគ្នា និងក្រោមព្រឹត្តិការណ៍ធានាដូចគ្នា។
- **ក្រុមហ៊ុនធានារ៉ាប់រង** សំដៅដល់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច និងក្រុមហ៊ុនធានារ៉ាប់រងបន្ត។
- **ជើងសាធានារ៉ាប់រង** សំដៅដល់នីតិបុគ្គលដែលធ្វើការក្នុងគោលដៅនៃអត្ថប្រយោជន៍របស់ អ្នកត្រូវបានធានារ៉ាប់រង ផ្តល់សេវាប្រឹក្សា ផ្តល់ព័ត៌មានទាក់ទងនឹងប្រភេទធានារ៉ាប់រង លក្ខខណ្ឌ និងបុព្វលាភនៃកិច្ចសន្យាធានារ៉ាប់រង ធ្វើការចរចា និងរៀបចំកិច្ចសន្យាធានារ៉ាប់រងរវាង អ្នកស្នើសុំការធានារ៉ាប់រងជាមួយក្រុមហ៊ុនធានារ៉ាប់រង និងលក់បណ្ណសន្យារ៉ាប់រង ដោយទទួល កម្រៃជើងសាពីក្រុមហ៊ុនធានារ៉ាប់រង និង/ឬកម្រៃប្រឹក្សាពីអតិថិជន។
- **បណ្ណសន្យារ៉ាប់រង** សំដៅដល់ឯកសារចងក្រងកាតព្វកិច្ចតាមផ្លូវច្បាប់ ដែលចេញដោយក្រុមហ៊ុន ធានារ៉ាប់រង ដោយមានកំណត់ពីខ្លឹមសារសំខាន់និងចែងពីលក្ខខណ្ឌលម្អិតដែលបានព្រមព្រៀង

រវាងក្រុមហ៊ុនធានារ៉ាប់រង និងអ្នកត្រូវបានធានារ៉ាប់រងនៅក្នុងកិច្ចសន្យាធានារ៉ាប់រង។
បណ្ណសន្យារ៉ាប់រង ត្រូវភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រធានារ៉ាប់រងឬឯកសារពាក់ព័ន្ធផ្សេងទៀត។

- **ប្រធាន អ.ស.ហ.** សំដៅដល់ប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
- **ភ្នាក់ងារធានារ៉ាប់រង** សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គលដែលជួសមុខឱ្យក្រុមហ៊ុនធានារ៉ាប់រង ធ្វើការណែនាំអំពីការលក់បណ្ណសន្យារ៉ាប់រង ការរៀបចំកិច្ចសន្យាធានារ៉ាប់រង ការប្រមូលបុព្វលាភ ការរៀបចំការធ្វើសំណងជាដើម ក្នុងក្របខ័ណ្ឌកំណត់ច្បាស់លាស់នៃកិច្ចព្រមព្រៀងរវាងភ្នាក់ងារ ធានារ៉ាប់រងនិងក្រុមហ៊ុនធានារ៉ាប់រង ដោយទទួលកម្រៃជើងសាពីក្រុមហ៊ុនធានារ៉ាប់រងនោះ។
- **ម្ចាស់បណ្ណសន្យារ៉ាប់រង** សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គលដែលមានសិទ្ធិស្របច្បាប់លើ បណ្ណសន្យារ៉ាប់រង។
- **វិញ្ញាបនបត្រធានារ៉ាប់រង** សំដៅដល់ឯកសារដែលចេញដោយក្រុមហ៊ុនធានារ៉ាប់រងដើម្បី បញ្ជាក់ថាអ្នកត្រូវបានធានារ៉ាប់រងបានទិញការធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រង។
- **អន្តរការីធានារ៉ាប់រង** សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គលទាំងឡាយណាដែលផ្តល់សេវាវិជ្ជាជីវៈ ធានារ៉ាប់រងដល់អតិថិជនក្នុងការរៀបចំកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនធានារ៉ាប់រងនិងអតិថិជន ដើម្បីទទួលបានកម្រៃពីការផ្តល់សេវានោះ។ អន្តរការីធានារ៉ាប់រង រួមមាន ភ្នាក់ងារធានារ៉ាប់រង និងជើងសាធានារ៉ាប់រង។
- **អ្នកត្រូវបានធានារ៉ាប់រង** សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គលដែលទិញបណ្ណសន្យារ៉ាប់រង ក្នុង ករណីមួយចំនួនអាចជាម្ចាស់បណ្ណសន្យារ៉ាប់រងផង និងអាចជាអ្នកត្រូវបានធានារ៉ាប់រងផង។
- **អ្នកទទួលផល** សំដៅដល់តតិយជននៃកិច្ចសន្យា ដែលត្រូវបានកំណត់ថាមានសិទ្ធិស្របច្បាប់ ក្នុងការទទួលផលប្រយោជន៍ពីកិច្ចសន្យាទាំងឡាយណា ដែលទាក់ទងនឹងការធានារ៉ាប់រងលើ អាយុជីវិតតែប៉ុណ្ណោះ។

ជំពូកទី២
ស្ថាប័នមានសមត្ថកិច្ច

មាត្រា៤ .-

និយ័តករធានារ៉ាប់រងកម្ពុជា ដែលសរសេរជាអក្សរកាត់ថា **ន.ប.ក.** មានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងការត្រួតពិនិត្យការធ្វើអាជីវកម្មធានារ៉ាប់រងខ្នាតតូចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអនុលោម តាមបទប្បញ្ញត្តិនៃច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជំពូកទី៣
កិច្ចសន្យាធានារ៉ាប់រងខ្នាតតូច
ផ្នែកទី១
បែបបទទូទៅ

មាត្រា៥ .-

ការចុះកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច ត្រូវតែធ្វើឡើងជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងដែលមាន

អាជ្ញាបណ្ណឱ្យធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មាត្រា៦ ..

កិច្ចសន្យាធានារ៉ាប់រងខ្នាតតូចត្រូវរៀបចំឱ្យមានភាពសាមញ្ញ ងាយយល់ និងត្រូវចែងឱ្យបានច្បាស់លាស់អំពីទំនាក់ទំនងរវាងសិទ្ធិនិងកាតព្វកិច្ចរបស់អ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រង។ កិច្ចសន្យាធានារ៉ាប់រងខ្នាតតូច ត្រូវបញ្ជាក់ពីកម្មវត្ថុនៃការធានារ៉ាប់រង មានជាអាទិ៍ ទ្រព្យសម្បត្តិ រូបរាងកាយ ឬអាយុជីវិត។

ផ្នែកទី២

លក្ខខណ្ឌ សុពលភាព និងនីតិវិធីនៃការបង្កើតកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច

មាត្រា៧ ..

ទម្រង់នៃកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច ត្រូវអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការធានារ៉ាប់រង និងលិខិតបទដ្ឋានគតិយុត្តដែលមានការពាក់ព័ន្ធជាធរមានផ្សេងទៀត។

មាត្រា៨ ..

បណ្ណសន្យារ៉ាប់រងជាឯកសារមួយនៃកិច្ចសន្យាធានារ៉ាប់រងខ្នាតតូចជាក់លាក់ ដើម្បីប្រើប្រាស់ជាកស្មតាងសម្រាប់បង្កើតកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច។

មាត្រា៩ ..

បណ្ណសន្យារ៉ាប់រង ត្រូវកំណត់លក្ខខណ្ឌទូទៅ និង/ឬលក្ខខណ្ឌពិសេសនៃកិច្ចសន្យាធានារ៉ាប់រងខ្នាតតូចដូចខាងក្រោម៖

- ១- លក្ខខណ្ឌទូទៅនៃកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច មានកំណត់ប្រភេទហានិភ័យដែលត្រូវបានធានារ៉ាប់រង និងប្រភេទហានិភ័យដែលមិនត្រូវបានធានារ៉ាប់រង។
- ២- លក្ខខណ្ឌពិសេសនៃកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច មានកំណត់សំណូមពរពិសេសដោយឡែករបស់អ្នកត្រូវបានធានារ៉ាប់រង តាមការប្រកាសរបស់អ្នកត្រូវបានធានារ៉ាប់រងនៅក្នុងពាក្យស្នើសុំធានារ៉ាប់រង។

និទ្ទេសអប្បបរមានៃបណ្ណសន្យារ៉ាប់រង ត្រូវកំណត់ដោយ **ន.ឆ.ក.**។

មាត្រា១០ ..

កំណត់សំអាង ជាឯកសារបណ្តោះអាសន្នដែលចេញដោយក្រុមហ៊ុនធានារ៉ាប់រង ឬអន្តរការីធានារ៉ាប់រងជំនួសបណ្ណសន្យារ៉ាប់រងនៅក្នុងករណីចាំបាច់និងបន្ទាន់ ក្នុងករណីដែលក្រុមហ៊ុនធានារ៉ាប់រង ឬអន្តរការីធានារ៉ាប់រងដែលមានសិទ្ធិលក់ មិនទាន់អាចចេញបណ្ណសន្យារ៉ាប់រងបាន។

កំណត់សំអាងត្រូវចុះហត្ថលេខាឬប្រថាប់ត្រាដោយក្រុមហ៊ុនធានារ៉ាប់រងឬអន្តរការីធានារ៉ាប់រង និងអ្នកត្រូវបានធានារ៉ាប់រង មុនពេលប្រគល់ជូនអ្នកត្រូវបានធានារ៉ាប់រង។

និទ្ទេសអប្បបរមានៃកំណត់សំអាង ត្រូវកំណត់ដោយ **ន.ឆ.ក.**។

មាត្រា ១១ ..

ក្នុងករណីអន្តរការីធានារ៉ាប់រងចុះហត្ថលេខាឬប្រថាប់ត្រាលើកំណត់សំអាងជួសមុខឱ្យក្រុមហ៊ុនធានារ៉ាប់រង អានុភាពនៃកិច្ចសន្យាធានារ៉ាប់រងខ្នាតតូចត្រូវមានតែចំពោះក្រុមហ៊ុនធានារ៉ាប់រង និងម្ចាស់បណ្ណសន្យារ៉ាប់រង។

អន្តរការីធានារ៉ាប់រងដែលចុះហត្ថលេខាឬប្រថាប់ត្រាជួសមុខឱ្យក្រុមហ៊ុនធានារ៉ាប់រង ត្រូវទទួលខុសត្រូវតាមការកំណត់ក្នុងកិច្ចព្រមព្រៀងរវាងអន្តរការីធានារ៉ាប់រងនិងក្រុមហ៊ុនធានារ៉ាប់រង។

មាត្រា ១២ ..

វិញ្ញាបនបត្រធានារ៉ាប់រងជាឯកសារដែលចេញដោយក្រុមហ៊ុនធានារ៉ាប់រង ដើម្បីបញ្ជាក់ថាអ្នកត្រូវបានធានារ៉ាប់រងបានទិញការធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រង។

និទ្ទេសអប្បបរមានៃវិញ្ញាបនបត្រធានារ៉ាប់រង ត្រូវកំណត់ដោយ **ន.ប.ក.**។

មាត្រា ១៣ ..

ភាគីនៃកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច រួមមាន៖

- ក្រុមហ៊ុនធានារ៉ាប់រង
- ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង។

ម្ចាស់បណ្ណសន្យារ៉ាប់រងឬអ្នកត្រូវបានធានារ៉ាប់រងដែលអាចចុះកិច្ចសន្យាធានារ៉ាប់រងខ្នាតតូចបានត្រូវតែជានីតិជន ឬអនីតិជនដែលទទួលបានអត្តាធិនភាព ឬនីតិបុគ្គល។

ក្រុមហ៊ុនធានារ៉ាប់រងបន្តមិនអាចចុះកិច្ចសន្យាធានារ៉ាប់រងខ្នាតតូចដោយផ្ទាល់ជាមួយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងនោះឡើយ។

មាត្រា ១៤ ..

ការចុះកិច្ចសន្យាធានារ៉ាប់រងខ្នាតតូចត្រូវធ្វើឡើងដោយឆន្ទៈ សេរី និងពិតប្រាកដ អនុលោមតាមបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា ១៥ ..

បុគ្គលដែលមានបំណងចុះកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច ត្រូវដាក់ពាក្យស្នើសុំធានារ៉ាប់រងទៅក្រុមហ៊ុនធានារ៉ាប់រងឬអន្តរការីធានារ៉ាប់រងដោយផ្ទាល់ក្នុងទម្រង់លិខិតអនុសិដ្ឋដោយមានហត្ថលេខានិង/ឬស្នាមម្រាមដៃ ឬតាមរយៈប្រព័ន្ធអេឡិចត្រូនិក។ ផ្អែកលើពាក្យស្នើសុំឬប្រតិវេទន៍នេះ ក្រុមហ៊ុនធានារ៉ាប់រងត្រូវធ្វើការសិក្សានិងត្រួតពិនិត្យ។ ក្នុងករណីដែលក្រុមហ៊ុនធានារ៉ាប់រងឯកភាពលើពាក្យស្នើសុំ ក្រុមហ៊ុនធានារ៉ាប់រងនោះអាចចេញបណ្ណសន្យារ៉ាប់រងជូនបាន។

ក្នុងករណីចាំបាច់ឬបន្ទាន់ណាមួយដែលបណ្ណសន្យារ៉ាប់រងមិនទាន់ត្រូវបានចេញ ការធានារ៉ាប់រងខ្នាតតូចអាចប្រព្រឹត្តទៅបានដោយការប្រើប្រាស់ **កំណត់សំអាង** ជាបណ្តោះអាសន្ន។

មាត្រា ១៦ ..

ចំពោះកិច្ចសន្យាធានារ៉ាប់រងខ្នាតតូចដែលអនុវត្តលើប្រព័ន្ធអេឡិចត្រូនិក ត្រូវទទួលការអនុញ្ញាតជាមុនពី **ន.ធន.ក**។

ផ្នែកទី៣

អានុភាពនៃការធានារ៉ាប់រងខ្នាតតូច

មាត្រា ១៧ ..

ការធានារ៉ាប់រងខ្នាតតូចមានអានុភាពតាមការព្រមព្រៀងរបស់ភាគី។ ការធានារ៉ាប់រងមិនមានអានុភាពអនុវត្តទេ លុះត្រាតែអ្នកត្រូវបានធានារ៉ាប់រងបានបង់បុព្វលាភធានារ៉ាប់រងតាមកាលកំណត់ក្នុងកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច។

ក្នុងករណីកិច្ចសន្យាធានារ៉ាប់រងខ្នាតតូចមិនមានកំណត់ពីកាលបរិច្ឆេទអានុភាពនៃការធានារ៉ាប់រងឬកាលបរិច្ឆេទបង់បុព្វលាភធានារ៉ាប់រង កាលបរិច្ឆេទដែលអ្នកត្រូវបានធានារ៉ាប់រងបានបង់បុព្វលាភធានារ៉ាប់រងត្រូវសន្មតថាជាកាលបរិច្ឆេទនៃអានុភាពការធានារ៉ាប់រងខ្នាតតូច។

អ្នកត្រូវបានធានារ៉ាប់រងមានសិទ្ធិប្រើប្រាស់កាលបរិច្ឆេទនៃបង្កាន់ដៃបង់បុព្វលាភធានារ៉ាប់រង ឬឯកសារបញ្ជាក់ការទទួលបុព្វលាភធានារ៉ាប់រង ជាកត្តាបញ្ជាក់ពីកាលបរិច្ឆេទនៃអានុភាពការធានារ៉ាប់រងខ្នាតតូច។

មាត្រា ១៨ ..

ប្រសិនបើអ្នកទទួលផលទាំងអស់ ដែលកំណត់នៅក្នុងបណ្ណសន្យារ៉ាប់រងបាត់បង់សិទ្ធិក្នុងការទទួលសំណង ហើយនាំឱ្យគ្មានអ្នកទទួលផល ទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងជាអត្ថប្រយោជន៍ត្រូវបានចាត់ទុកជាមត់ក។ ក្នុងករណីនេះ ទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងត្រូវបែងចែកទៅតាមរបបសន្តតិកម្មដែលមានចែងក្នុងក្រមរដ្ឋប្បវេណី។

ផ្នែកទី៤

កាតព្វកិច្ចរបស់អ្នកត្រូវបានធានារ៉ាប់រង

មាត្រា ១៩ ..

អ្នកត្រូវបានធានារ៉ាប់រង មានកាតព្វកិច្ចជាអាទិ៍៖

- ១- ផ្តល់ព័ត៌មានផ្ទាល់មាត់និង/ឬឯកសារជាលាយលក្ខណ៍អក្សរដោយពិស្តារ ច្បាស់លាស់ប្រកបដោយភាពស្មោះត្រង់ ទៅឱ្យក្រុមហ៊ុនធានារ៉ាប់រងឬអន្តរការីធានារ៉ាប់រង។
- ២- បង់បុព្វលាភធានារ៉ាប់រង ដោយអនុលោមទៅតាមតារាងនៃការបង់បុព្វលាភធានារ៉ាប់រងរបស់អ្នកត្រូវបានធានារ៉ាប់រងនីមួយៗ។ ការបង់បុព្វលាភធានារ៉ាប់រង គឺជាកាតព្វកិច្ចចម្បងរបស់អ្នកត្រូវបានធានារ៉ាប់រង។ នៅក្នុងការបង់បុព្វលាភធានារ៉ាប់រងនេះ អ្នកត្រូវបានធានារ៉ាប់រងមានសិទ្ធិចរចាជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រង ដើម្បីសម្រេចយកការបង់បុព្វលាភធានារ៉ាប់រងសរុបឬបង់ជាដំណាក់កាល។

៣- អ្នកត្រូវបានធានារ៉ាប់រងឬអ្នកទទួលផល ដែលទទួលរងនូវការបាត់បង់ឬការខូចខាតស្របតាមកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច រួមមាន ការបាត់បង់ឬការខូចខាតទ្រព្យសម្បត្តិ និង/ឬការរងរបួសលើរូបរាងកាយ ឬពិការភាព ឬទទួលមរណភាព ត្រូវជូនដំណឹងជាបន្ទាន់ តាមគ្រប់មធ្យោបាយទៅក្រុមហ៊ុនធានារ៉ាប់រង ឬអន្តរការីធានារ៉ាប់រង នៅពេលមានហានិភ័យធានារ៉ាប់រងកើតឡើង។

៤- អ្នកត្រូវបានធានារ៉ាប់រងឬអ្នកទទួលផល ត្រូវផ្តល់ភស្តុតាងផ្ទាល់មាត់និង/ឬជាលាយលក្ខណ៍អក្សរពាក់ព័ន្ធនឹងការកើតឡើងនូវហានិភ័យធានារ៉ាប់រង ក្នុងអំឡុងពេលសមរម្យមួយដូចមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច ទៅឱ្យក្រុមហ៊ុនធានារ៉ាប់រង ដើម្បីឱ្យក្រុមហ៊ុនធានារ៉ាប់រងប្រើប្រាស់ជាមូលដ្ឋានក្នុងការសិក្សាវាយតម្លៃមុននឹងកំណត់និងទូទាត់សំណង។ ការយឺតយ៉ាវក្នុងការផ្តល់ភស្តុតាងផ្ទាល់មាត់ និង/ឬជាលាយលក្ខណ៍អក្សររបស់អ្នកត្រូវបានធានារ៉ាប់រង គឺជាមូលហេតុសមរម្យដែលក្រុមហ៊ុនធានារ៉ាប់រង អាចពន្យារពេលក្នុងការចាប់ផ្តើមនីតិវិធីកំណត់និងទូទាត់សំណងធានារ៉ាប់រង។

ផ្នែកទី៥
កាតព្វកិច្ចរបស់ក្រុមហ៊ុនធានារ៉ាប់រង

មាត្រា ២០ .-

ក្រុមហ៊ុនធានារ៉ាប់រងដែលលក់ផលិតផលធានារ៉ាប់រងខ្នាតតូច មានកាតព្វកិច្ចជាអាទិ៍៖

- ១- ពន្យល់អ្នកដែលមានបំណងចុះកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច ឱ្យបានយល់ច្បាស់អំពីលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រងខ្នាតតូចនិងខ្លឹមសារនៃបណ្ណសន្យារ៉ាប់រងឬកំណត់សំអាងដែលភ្ជាប់ជាមួយនឹងវិញ្ញាបនបត្រធានារ៉ាប់រង និង/ឬឯកសារពាក់ព័ន្ធផ្សេងៗ ប្រកបដោយភាពស្មោះត្រង់។
- ២- ចេញបណ្ណសន្យារ៉ាប់រងឬកំណត់សំអាង វិញ្ញាបនបត្រធានារ៉ាប់រង បង្កាន់ដៃបង់បុព្វលាភធានារ៉ាប់រង ឬឯកសារបញ្ជាក់ការទទួលបុព្វលាភធានារ៉ាប់រង និង/ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត ទៅឱ្យអ្នកស្នើសុំធានារ៉ាប់រង នៅពេលក្រុមហ៊ុនបានទទួលបុព្វលាភធានារ៉ាប់រង។
- ៣- ជូនដំណឹងដល់អ្នកទទួលផល ឬសាច់ញាតិ ឬម្ចាស់បណ្ណសន្យារ៉ាប់រង នៅពេលបានទទួលដំណឹងមរណភាពឬវិបល្លាសស្មារតីរបស់អ្នកត្រូវបានធានារ៉ាប់រង។
- ៤- បញ្ជូនបុគ្គលិកជំនាញវាយតម្លៃហានិភ័យធានារ៉ាប់រងឬជួលក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងដែលមានអាជ្ញាបណ្ណឱ្យធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសិក្សាវាយតម្លៃហានិភ័យដែលបានកើតឡើង ហើយការចំណាយឬថ្លៃឈ្នួលសិក្សាវាយតម្លៃហានិភ័យ ជាបន្ទុករបស់ក្រុមហ៊ុនធានារ៉ាប់រង។ ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងឬអ្នកទទួលផលមិនពេញចិត្តលើលទ្ធផលនៃការវាយតម្លៃ អ្នកត្រូវបានធានារ៉ាប់រងឬអ្នកទទួលផលមានសិទ្ធិធ្វើបណ្តឹងមក **ន.ប.ក**។
- ៥- ធ្វើសំណងដល់ការខូចខាតឬការបាត់បង់ដែលជាកម្មវត្ថុនៃការធានារ៉ាប់រងខ្នាតតូច នៅពេលមានហានិភ័យកើតឡើងឬតាមការកំណត់នៃកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច។ ក្រុមហ៊ុន

ធានារ៉ាប់រងត្រូវធ្វើសំណងត្រឹមត្រូវតាមការកំណត់អត្ថប្រយោជន៍ឬចំនួនទឹកប្រាក់ដែល ត្រូវបានធានារ៉ាប់រងតាមលក្ខខណ្ឌដែលបានកំណត់ក្នុងកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច។ ក្រុមហ៊ុនធានារ៉ាប់រងមានកាតព្វកិច្ចជួយដល់អ្នកត្រូវបានធានារ៉ាប់រងឬអ្នកទទួលផល ក្នុង ការប្រមូលព័ត៌មាន ភស្តុតាង និងផ្តល់ការណែនាំក្នុងគោលដៅកាត់បន្ថយនូវកម្រិតព្យសនកម្ម នៅពេលទទួលបានការជូនដំណឹងអំពីហានិភ័យដែលកើតមានចំពោះកម្មវត្ថុនៃកិច្ចសន្យា ធានារ៉ាប់រងខ្នាតតូច។

៦- ចាប់ផ្តើមនីតិវិធីដោះស្រាយសំណងជាបន្ទាន់ បន្ទាប់ពីទទួលបានពាក្យស្នើសុំទាមទារសំណង ជាប្រាក់និង/ឬវត្ថុ ទៅឱ្យអ្នកត្រូវបានធានារ៉ាប់រងឬអ្នកទទួលផល តាមពេលវេលាកំណត់ តាមទំហំនៃការខូចខាតជាក់ស្តែង និងតាមទឹកប្រាក់ធានារ៉ាប់រង។ គោលការណ៍ណែនាំស្តីពី នីតិវិធីដោះស្រាយសំណង ត្រូវកំណត់ដោយ **ន.ធន.ក.**។

៧- រក្សាការសម្ងាត់លើរាល់ព័ត៌មានអំពីអ្នកស្នើសុំធានារ៉ាប់រងឬម្ចាស់បណ្ណសន្យារ៉ាប់រងនិង អ្នកត្រូវបានធានារ៉ាប់រង។

ផ្នែកទី៦
ការកែប្រែកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច

មាត្រា២១ ..

ភាគីនៃកិច្ចសន្យា មានសិទ្ធិសុំកែប្រែកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច។
ការកែប្រែកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច មានន័យថាជាការកែប្រែលក្ខខណ្ឌទាំងឡាយនៃកិច្ចសន្យា ធានារ៉ាប់រងខ្នាតតូច។

មាត្រា២២ ..

កិច្ចសន្យាធានារ៉ាប់រងខ្នាតតូច អាចត្រូវបានកែប្រែអាស្រ័យតាមការព្រមព្រៀងរបស់គូភាគីនៃ កិច្ចសន្យាធានារ៉ាប់រងខ្នាតតូច ដោយអនុលោមតាមលក្ខណៈនៃផលិតផលធានារ៉ាប់រងខ្នាតតូច។

មាត្រា២៣ ..

ការកែប្រែលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រងខ្នាតតូចចាប់ផ្តើមមានសុពលភាព នៅពេលដែល ក្រុមហ៊ុនធានារ៉ាប់រងទទួលយកការកែប្រែ ហើយការកែប្រែនោះមានអានុភាពចាប់ពីកាលបរិច្ឆេទដែលបាន ឯកភាពដោយគូភាគីនៃកិច្ចសន្យា។

ផ្នែកទី៧
ការបន្តកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច

មាត្រា២៤ ..

គូភាគីនៃកិច្ចសន្យាមានសិទ្ធិបន្តកិច្ចសន្យាធានារ៉ាប់រងខ្នាតតូចតាមការព្រមព្រៀង បន្ទាប់ពីកិច្ចសន្យា ធានារ៉ាប់រងខ្នាតតូចផុតសុពលភាព។ ការបន្តកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច ជាការបន្តសុពលភាពនិង លក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច និងអានុភាពនៃការធានារ៉ាប់រង។

ផ្នែកទី៨
ការផ្អាកកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច

មាត្រា២៥ ..

ភាគីនៃកិច្ចសន្យាមានសិទ្ធិផ្អាកកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច។ ការស្នើសុំផ្អាកកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច ជាការផ្អាកមិនអនុវត្តកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច ហើយនឹងបន្តកិច្ចសន្យាដោយរក្សានូវលក្ខខណ្ឌទាំងឡាយនៃកិច្ចសន្យាធានារ៉ាប់រងខ្នាតតូចនិងអត្រាបុព្វលាភធានារ៉ាប់រងដដែល។ ការផ្អាកកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច ត្រូវមានការព្រមព្រៀងរវាងគូភាគីនៃកិច្ចសន្យា។

ផ្នែកទី៩
ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងខ្នាតតូច

មាត្រា២៦ ..

ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រង សុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រងខ្នាតតូចមុនកាលកំណត់ ហើយក្រុមហ៊ុនធានារ៉ាប់រងយល់ព្រមលើការស្នើសុំនោះ ក្រុមហ៊ុនធានារ៉ាប់រងត្រូវបង្វិលសងវិញចំនួន ៩០(កៅសិប) ភាគរយនៃបុព្វលាភធានារ៉ាប់រងចំពោះរយៈពេលដែលនៅសល់។

ក្នុងករណីការសុំបញ្ចប់ការធានារ៉ាប់រងក្រោយពេលក្រុមហ៊ុនបានទូទាត់សំណងរួច ក្រុមហ៊ុនធានារ៉ាប់រងមិនមានកាតព្វកិច្ចបង្វិលសងបុព្វលាភធានារ៉ាប់រងសម្រាប់រយៈពេលដែលនៅសល់វិញឡើយ។

ផ្នែកទី១០
ការលុបចោលនៃកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច

មាត្រា២៧ ..

កិច្ចសន្យាធានារ៉ាប់រងខ្នាតតូចអាចត្រូវបានលុបចោល ដោយមូលហេតុណាមួយដូចខាងក្រោម៖

- ១- វិការៈនៃការបង្ហាញឆន្ទៈរបស់ភាគីម្ខាងនៃកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច ដូចមានចែងក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា។
- ២- ម្ចាស់បណ្ណសន្យារ៉ាប់រងឬអ្នកត្រូវបានធានារ៉ាប់រង ត្រូវបានរកឃើញថាបានលាក់លៀមព័ត៌មានឬធ្វើប្រតិវិធីខុសដោយចេតនា ដែលបណ្តាលឱ្យមានការផ្លាស់ប្តូរប្រកបដោយលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច។

មាត្រា២៨ ..

ភាគីនៃកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច មានសិទ្ធិទាមទារសំណងចំពោះព្យសនកម្មដែលកើតចេញពីវិការៈនៃការបង្ហាញឆន្ទៈ ដូចមានចែងក្នុងមាត្រា២៧ នៃអនុក្រឹត្យនេះ។

ផ្នែកទី១១
សុពលភាពនៃការទាមទារសំណងធានារ៉ាប់រង

មាត្រា២៩ ..

គូភាគីនៃកិច្ចសន្យាធានារ៉ាប់រងខ្នាតតូចអាចព្រមព្រៀងកំណត់រយៈពេលសុពលភាពនៃការទាមទារ

សំណងក្រោយពេលកាលបរិច្ឆេទផុតសុពលភាពនៃកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច ប៉ុន្តែសុពលភាពនោះ ត្រូវមានរយៈពេលមិនតិចជាង ៥ (ប្រាំ) ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទផុតសុពលភាពនៃកិច្ចសន្យាធានារ៉ាប់រង ខ្នាតតូចនោះ។

សុពលភាពនៃការទាមទារសំណងខាងលើនេះ អនុវត្តបានតែក្នុងករណីដែលអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផលមិនបានដឹងពីការកើតឡើងនូវហានិភ័យចំពោះកម្មវត្ថុដែលត្រូវបានធានារ៉ាប់រង ក្នុងអំឡុង ពេលដែលកិច្ចសន្យាធានារ៉ាប់រងខ្នាតតូចមានសុពលភាពតែប៉ុណ្ណោះ។

មាត្រា ៣០ ..

ក្នុងករណីក្រុមហ៊ុនធានារ៉ាប់រងទទួលបានការទាមទារសំណង ប៉ុន្តែមិនឃើញអ្នកត្រូវបានធានារ៉ាប់រង ដើម្បីទូទាត់សំណង ក្រុមហ៊ុនធានារ៉ាប់រងមានកាតព្វកិច្ចស្វែងរកអ្នកត្រូវបានធានារ៉ាប់រងឬអ្នកទទួលផល ពីកិច្ចសន្យាធានារ៉ាប់រងខ្នាតតូចឱ្យអស់ពីលទ្ធភាពក្នុងរយៈពេល ១០ (ដប់) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទ ដែលក្រុមហ៊ុនធានារ៉ាប់រងបានកំណត់ចេញប្រាក់សំណងធានារ៉ាប់រង។ ប្រសិនបើក្រុមហ៊ុនធានារ៉ាប់រងរក មិនឃើញអ្នកត្រូវបានធានារ៉ាប់រងបន្ទាប់ពីរយៈពេលខាងលើនេះ ក្រុមហ៊ុនធានារ៉ាប់រងនោះត្រូវបង្វិលប្រាក់ សំណងធានារ៉ាប់រងចូលមូលនិធិអភិវឌ្ឍន៍វិស័យធានារ៉ាប់រង។

មាត្រា ៣១ ..

ក្នុងករណីដែលមានហានិភ័យធានារ៉ាប់រងកើតឡើង ហើយមិនមានអ្នកទាមទារសំណងធានារ៉ាប់រង ក្នុងរយៈពេល ១០ (ដប់) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែលមានហានិភ័យកើតឡើង ក្រុមហ៊ុនធានារ៉ាប់រងត្រូវ បង្វិលប្រាក់សំណងធានារ៉ាប់រងចូលមូលនិធិអភិវឌ្ឍន៍វិស័យធានារ៉ាប់រង។

ជំពូកទី ៤
ផលិតផលធានារ៉ាប់រងខ្នាតតូច

មាត្រា ៣២ ..

ផលិតផលធានារ៉ាប់រងខ្នាតតូច គឺជាកិច្ចសន្យាធានារ៉ាប់រងខ្នាតតូចដែលដាក់លក់លើទីផ្សារធានារ៉ាប់រង។ ផលិតផលធានារ៉ាប់រងខ្នាតតូចទាំងអស់ ត្រូវទទួលបានការអនុញ្ញាតពី **ន.ប.ក** មុននឹងអាចលក់លើទីផ្សារ។

មាត្រា ៣៣ ..

ផលិតផលធានារ៉ាប់រងខ្នាតតូច ត្រូវមានចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងទាប ដែលត្រូវកំណត់ ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន **អ.ស.បា.**។ ផលិតផលធានារ៉ាប់រង ខ្នាតតូច មានជាអាទិ៍៖

- ការធានារ៉ាប់រងសុខភាព មានដូចជា ការធានារ៉ាប់រងលើការពពោះនិងសម្រាលកូន ការធានារ៉ាប់រង សុខភាពស្ត្រី ជាដើម
- ការធានារ៉ាប់រងទ្រព្យសម្បត្តិ មានដូចជា ការធានារ៉ាប់រងគ្រោះធម្មជាតិ ការធានារ៉ាប់រងដំណាំ ការធានារ៉ាប់រងការចិញ្ចឹមសត្វ ជាដើម



- ការធានារ៉ាប់រងអាយុជីវិត មានដូចជា ការធានារ៉ាប់រងអាយុជីវិតម្តាយ ការធានារ៉ាប់រងអាយុជីវិតសម្រាប់ធានាឥណទាន ជាដើម
- ការធានារ៉ាប់រងការទទួលខុសត្រូវ មានដូចជា ការធានារ៉ាប់រងការទទួលខុសត្រូវយានយន្ត ការធានារ៉ាប់រងលើការរំខានធុរកិច្ច ជាដើម។

មាត្រា ៣៤ ..

ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងបានចុះកិច្ចសន្យាធានារ៉ាប់រងខ្នាតតូចស្តួន អ្នកត្រូវបានធានារ៉ាប់រងទទួលបានតែសំណងធានារ៉ាប់រងដែលមានចំនួនទឹកប្រាក់មិនលើសពីទំហំនៃការខូចខាត ឬការបាត់បង់ជាក់ស្តែងនៃទ្រព្យសម្បត្តិ ឬថ្លៃចំណាយវេជ្ជសាស្ត្រ លើកលែងតែការធានារ៉ាប់រងអាយុជីវិត។

**ជំពូកទី ៥
ការធានារ៉ាប់រងបន្ត**

មាត្រា ៣៥ ..

ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមានសិទ្ធិចុះកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តចេញដើម្បីផ្ទេរហានិភ័យមួយផ្នែកឬទាំងស្រុងដែលខ្លួនបានចុះកិច្ចសន្យាធានារ៉ាប់រងខ្នាតតូចជាមួយនឹងអតិថិជន តែជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងបន្តប៉ុណ្ណោះ។

ទោះបីជាមានការធ្វើធានារ៉ាប់រងបន្ត ក្រុមហ៊ុនធានារ៉ាប់រងដើមនៅតែទទួលខុសត្រូវចំពោះអ្នកត្រូវបានធានារ៉ាប់រងដដែល។

មាត្រា ៣៦ ..

ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចត្រូវស្នើសុំការអនុញ្ញាតជាមុនពី **ន.ឆ.ក.** មុនចុះកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តជាមួយក្រុមហ៊ុនធានារ៉ាប់រងបន្តណាមួយ។

គោលការណ៍ណែនាំស្តីពីការធានារ៉ាប់រងបន្ត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន **អ.ស.ហ.**។

**ជំពូកទី ៦
ការផ្តល់អាជ្ញាបណ្ណអាជីវកម្មក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច**

មាត្រា ៣៧ ..

បុគ្គលដែលមានបំណងប្រកបអាជីវកម្មធានារ៉ាប់រងខ្នាតតូចជាក្រុមហ៊ុន ឬសាខាក្រុមហ៊ុនបរទេសដែលបានចុះបញ្ជីពាណិជ្ជកម្មតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ត្រូវស្នើសុំអាជ្ញាបណ្ណអាជីវកម្មក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមក **ន.ឆ.ក.** តាមលក្ខខណ្ឌគោលដូចខាងក្រោម៖

- ក្នុងទ្រង់ទ្រាយជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត
- មានសមាសភាពម្ចាស់ភាគហ៊ុនយ៉ាងតិច ២ (ពីរ) រូប
- មានដើមទុនអប្បបរមាដូចមានចែងក្នុងមាត្រា ៤៤ នៃអនុក្រឹត្យនេះ
- មានជំនាញវិជ្ជាជីវៈធានារ៉ាប់រង។

នីតិវិធីនិងលក្ខខណ្ឌតម្រូវលម្អិតនៃការផ្តល់អាជ្ញាបណ្ណអាជីវកម្មក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ត្រូវ
កំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន អ.ស.ហ.។

ជំពូកទី៧

ប្រព័ន្ធចែកចាយផលិតផលធានារ៉ាប់រងខ្នាតតូច

មាត្រា៣៨ ..

ផលិតផលធានារ៉ាប់រងខ្នាតតូច អាចត្រូវបានចែកចាយតាមរយៈ៖

- ក្រុមហ៊ុនដើមធានារ៉ាប់រង ឬក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រង
- ភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គលដែលចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល
របស់ ន.ធន.ក.
- នីតិបុគ្គលផ្សេងទៀត។

មាត្រា៣៩ ..

នីតិបុគ្គលផ្សេងទៀតដែលមានបំណងចែកចាយផលិតផលធានារ៉ាប់រងខ្នាតតូច ត្រូវស្នើសុំការ
អនុញ្ញាតជាមុនពី ន.ធន.ក.។

លក្ខខណ្ឌនិងនីតិវិធីនៃការស្នើសុំចែកចាយផលិតផលធានារ៉ាប់រងខ្នាតតូចរបស់នីតិបុគ្គលផ្សេងទៀត
ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន អ.ស.ហ.។

មាត្រា៤០ ..

ក្រុមហ៊ុនធានារ៉ាប់រង ឬអន្តរការីធានារ៉ាប់រង ឬនីតិបុគ្គលផ្សេងទៀត ដែលមានបំណងចែកចាយ
ផលិតផលធានារ៉ាប់រងខ្នាតតូចតាមប្រព័ន្ធអេឡិចត្រូនិកឬប្រព័ន្ធទូរគមនាគមន៍ ត្រូវស្នើសុំការអនុញ្ញាត
ជាមុនពី ន.ធន.ក.។

លក្ខខណ្ឌនិងនីតិវិធីនៃការស្នើសុំចែកចាយផលិតផលធានារ៉ាប់រងខ្នាតតូចតាមប្រព័ន្ធអេឡិចត្រូនិក
ឬប្រព័ន្ធទូរគមនាគមន៍ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន
អ.ស.ហ.។

ជំពូកទី៨

អភិបាលកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច

ផ្នែកទី១

អភិបាលកិច្ចក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច

មាត្រា៤១ ..

សមាសភាពក្រុមប្រឹក្សាភិបាល ត្រូវមានសមត្ថភាពវិនិច្ឆ័យដោយឈរលើគោលការណ៍ចៀសវាង
ទំនាស់ផលប្រយោជន៍ និងធានាបាននូវសមត្ថភាពនិងភាពរឹងមាំរបស់ក្រុមហ៊ុន។

ចំនួនសមាសភាពរបស់ក្រុមប្រឹក្សាភិបាល ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ និងជាប្រធាន អ.ស.ហ.។

មាត្រា ៤២ ..

អភិបាលឯករាជ្យ គឺជាបុគ្គលដែលតំណាងឱ្យផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងផលប្រយោជន៍របស់ម្ចាស់ភាគហ៊ុនដែលមិនមានតួនាទីគ្រប់គ្រង។

លក្ខណៈវិនិច្ឆ័យរបស់អភិបាលឯករាជ្យ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន **អ.ស.ហ.**។

មាត្រា ៤៣ ..

រាល់ការតែងតាំង ឬការផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាភិបាលឬគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ត្រូវមានការអនុញ្ញាតជាមុនពី **ន.ធន.**។

លក្ខណៈវិនិច្ឆ័យរបស់សមាសភាពក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន **អ.ស.ហ.**។

ផ្នែកទី ២

ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច

មាត្រា ៤៤ ..

ដើមទុនអប្បបរមាដែលជាដើមទុនផ្ទាល់របស់ម្ចាស់ភាគហ៊ុនសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន **អ.ស.ហ.**។ ដើមទុនអប្បបរមា មិនត្រូវស្ថិតក្រោមចំនួន ២ ០០០ ០០០ ០០០ (ពីរបីលាន) រៀល។

មាត្រា ៤៥ ..

លក្ខខណ្ឌតម្រូវនៃការកំណត់ដើមទុនអប្បបរមានិងកម្រិតសាធារណភាពរបស់ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន **អ.ស.ហ.**។

មាត្រា ៤៦ ..

ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ត្រូវជ្រើសរើសក្រុមហ៊ុនសវនកម្មដែលបានចុះបញ្ជីទទួលស្គាល់ដោយ **ន.ធន.** និងត្រូវស្នើសុំការអនុញ្ញាតពី **ន.ធន.** ឱ្យបានយ៉ាងតិច ៣០ (សាមសិប) ថ្ងៃ មុនថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំប្រតិទិននីមួយៗ។

នីតិវិធីនិងគោលការណ៍កំណត់សម្រាប់ចុះបញ្ជីក្រុមហ៊ុនសវនកម្ម ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន **អ.ស.ហ.**។

មាត្រា ៤៧ ..

ក្នុងអំឡុងពេល ៣ (បី) ខែ ក្រោយពេលបញ្ចប់ឆ្នាំហិរញ្ញវត្ថុ ឬក្នុងអំឡុងពេលបន្ថែមណាមួយដែលបានទទួលការអនុញ្ញាតពី **ន.ធន.** ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចត្រូវផ្តល់មក **ន.ធន.** នូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលត្រូវបានធ្វើសវនកម្មរួចហើយដោយសវនករឯករាជ្យ។



មាត្រា ៤៨ ..

ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍ប្រចាំឆ្នាំ ក្នុងទម្រង់មួយតាមការតម្រូវរបស់ **ន.ប.ក.**។

មាត្រា ៤៩ ..

ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចត្រូវផ្តល់ជូន **ន.ប.ក.** នូវរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ ក្នុងទម្រង់មួយតាមការតម្រូវរបស់ **ន.ប.ក.**។

**ជំពូកទី ៩
ការផ្សះផ្សាវិវាទ**

មាត្រា ៥០ ..

គ្រប់វិវាទដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រងខ្នាតតូច ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូន **ន.ប.ក.** ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទ មុននឹងប្តឹងទៅវេទិកាមជ្ឈត្តកម្មឬយន្តការដោះស្រាយវិវាទផ្សេងទៀតដែលច្បាប់អនុញ្ញាតឬតុលាការមានសមត្ថកិច្ច លើកលែងតែរឿងព្រហ្មទណ្ឌ។

មាត្រា ៥១ ..

បុគ្គលទាំងឡាយណាដែលមានវិវាទធានារ៉ាប់រងជាមួយក្រុមហ៊ុនធានារ៉ាប់រង មានសិទ្ធិធ្វើបណ្តឹងវិវាទធានារ៉ាប់រងទៅក្រុមហ៊ុនធានារ៉ាប់រងដើម្បីដោះស្រាយឬមក **ន.ប.ក.** ដើម្បីផ្សះផ្សា។

មាត្រា ៥២ ..

ន.ប.ក. ត្រូវចាត់តាំងមន្ត្រីទទួលពាក្យបណ្តឹងវិវាទធានារ៉ាប់រង។

មាត្រា ៥៣ ..

អ្នករងការប្តឹងត្រូវឆ្លើយតបដោយការបំភ្លឺ ក្នុងរយៈពេលយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានដីកាបញ្ជូនពាក្យបណ្តឹងពី **ន.ប.ក.**។

មាត្រា ៥៤ ..

រាល់ការសាកសួរព័ត៌មាននិងការប្រជុំផ្សះផ្សាវិវាទ ត្រូវធ្វើឡើងនៅ **ន.ប.ក.**។

មាត្រា ៥៥ ..

ន.ប.ក. ត្រូវបញ្ចប់នីតិវិធីផ្សះផ្សាវិវាទក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលពាក្យបណ្តឹង។ ក្នុងករណីដែលភាគីវិវាទមិនសះជា **ន.ប.ក.** ត្រូវបញ្ជូនកំណត់ហេតុនៃការមិនសះជាទៅកាន់វេទិកាមជ្ឈត្តកម្ម ឬទៅយន្តការដោះស្រាយវិវាទផ្សេងទៀត ឬប្តឹងទៅតុលាការមានសមត្ថកិច្ច។

មាត្រា ៥៦ ..

នីតិវិធីលម្អិតនៃការផ្សះផ្សារវិវាទ ត្រូវកំណត់ដោយប្រកាសរបស់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន **អ.ស.ហ.**។

ជំពូកទី ១០

ទណ្ឌកម្ម

មាត្រា ៥៧ ..

ទណ្ឌកម្មនៅក្នុងអនុក្រឹត្យនេះ គឺជាទណ្ឌកម្មរដ្ឋបាល។

មាត្រា ៥៨ ..

ទណ្ឌកម្មរដ្ឋបាលរួមមាន៖

- ១- ព្រមានជាលាយលក្ខណ៍អក្សរ។
- ២- កាត់សម្គាល់ជាសាធារណៈ និងបញ្ជាឱ្យធ្វើការកែតម្រូវ។
- ៣- ដាក់កំហិតលើសកម្មភាពអាជីវកម្មធានារ៉ាប់រង។
- ៤- បញ្ឈប់ការលក់បណ្ណសន្យារ៉ាប់រងថ្មី។
- ៥- បញ្ឈប់ការអនុញ្ញាតសកម្មភាពអាជីវកម្មធានារ៉ាប់រងថ្មីឬការទិញលក់ផ្សេងៗ។
- ៦- បញ្ឈប់សកម្មភាពផ្សេងៗរបស់ក្រុមហ៊ុនធានារ៉ាប់រង ប្រសិនបើយល់ឃើញថាស្ថានភាពហិរញ្ញវត្ថុមិនមានភាពរឹងមាំ។
- ៧- ដាក់កំហិតលើការលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។
- ៨- ផ្ទេរបណ្ណសន្យារ៉ាប់រងដែលមិនទាន់ផុតកំណត់មួយផ្នែក ឬទាំងស្រុងរបស់ក្រុមហ៊ុន។
- ៩- បញ្ឈប់មុខងាររបស់នាយកនិងអ្នកគ្រប់គ្រង។
- ១០- ដកហូត លិខិតអនុញ្ញាត លិខិតអនុញ្ញាតជាគោលការណ៍ វិញ្ញាបនបត្រ ឬ អាជ្ញាបណ្ណ។

ការដាក់ទណ្ឌកម្មរដ្ឋបាលត្រូវធ្វើឡើងដោយ **ន.ប.ក.**។

មុននឹងដាក់ទណ្ឌកម្មរដ្ឋបាលដូចមានចែងក្នុងកថាខណ្ឌទី១ខាងលើនេះ **ន.ប.ក.** ត្រូវផ្តល់ឱកាសឱ្យបុគ្គលប្រព្រឹត្តល្មើសធ្វើការស្រាយបំភ្លឺជាមុន។

បែបបទនិងនីតិវិធីនៃការដាក់ទណ្ឌកម្មរដ្ឋបាលដែលមានចែងក្នុងកថាខណ្ឌទី១ខាងលើនេះ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន **អ.ស.ហ.**។

បុគ្គលដែលមិនសុខចិត្តនឹងសេចក្តីសម្រេចអំពីទណ្ឌកម្មរដ្ឋបាល ដូចមានចែងក្នុងកថាខណ្ឌទី១ខាងលើនេះ មានសិទ្ធិប្តឹងទៅប្រធាន **អ.ស.ហ.** ក្នុងរយៈពេល ៤៥ (សែសិបប្រាំ) ថ្ងៃ គិតចាប់ពីថ្ងៃដែលទទួលបានសេចក្តីសម្រេច។ ប្រធាន **អ.ស.ហ.** ត្រូវសម្រេចលើពាក្យប្តឹងតវ៉ាក្នុងរយៈពេល ២ (ពីរ) ខែ គិតចាប់ពីថ្ងៃដែលទទួលបានពាក្យប្តឹងតវ៉ា។ បុគ្គលដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់ប្រធាន **អ.ស.ហ.** មានសិទ្ធិប្តឹងទៅតុលាការមានសមត្ថកិច្ចតាមនីតិវិធីក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃដែលទទួលបានសេចក្តីសម្រេច។ ការដាក់ពាក្យប្តឹងតវ៉ារបស់បុគ្គលខាងលើ មិនមានអានុភាពផ្អាកការអនុវត្តសេចក្តីសម្រេចអំពីការដាក់ទណ្ឌកម្មរដ្ឋបាលនោះទេ។

Handwritten mark

មាត្រា ៥៩ ..

ត្រូវទទួលទណ្ឌកម្មរដ្ឋបាល ចំពោះក្រុមហ៊ុនធានារ៉ាប់រងណា ដែលប្រព្រឹត្តអំពើណាមួយក្នុងចំណោមអំពើដូចខាងក្រោម៖

- មិនបានស្នើសុំការអនុញ្ញាតដូចមានចែងក្នុងមាត្រា១៦ មាត្រា៣២ មាត្រា៣៦ មាត្រា៣៩ មាត្រា៤០ មាត្រា៤៣ និងមាត្រា៤៦ នៃអនុក្រឹត្យនេះ
- មិនអនុវត្តតាមកាតព្វកិច្ចណាមួយដូចមានចែងក្នុងមាត្រា២០ នៃអនុក្រឹត្យនេះ
- មិនអនុវត្តតាមខ្លឹមសារដូចមានចែងក្នុងមាត្រា៣០និងមាត្រា៣១ នៃអនុក្រឹត្យនេះ
- យឺតយ៉ាវឬមិនបានផ្តល់របាយការណ៍ហិរញ្ញវត្ថុ ដូចមានចែងក្នុងមាត្រា៤៧និងមាត្រា៤៩ នៃអនុក្រឹត្យនេះ
- មិនផ្សព្វផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ដូចមានចែងក្នុងមាត្រា៤៨ នៃអនុក្រឹត្យនេះ។

បន្ថែមលើទណ្ឌកម្មរដ្ឋបាលដូចបានកំណត់ខាងលើនេះ **ន.ប.ក.** អាចតម្រូវឱ្យក្រុមហ៊ុនធានារ៉ាប់រងស្នើសុំការអនុញ្ញាតជាបន្ទាន់ឬបង្វិលទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងចូលមូលនិធិអភិវឌ្ឍន៍វិស័យធានារ៉ាប់រងជាបន្ទាន់ឬបំពេញកាតព្វកិច្ចណាមួយជាបន្ទាន់។

មាត្រា ៦០ ..

ការអនុវត្តបទប្បញ្ញត្តិជំពូកទី១០នៃអនុក្រឹត្យនេះ មិនរារាំងការអនុវត្តច្បាប់ព្រហ្មទណ្ឌជាធរមានក្នុងករណីដែលអំពើបំពានលើបទប្បញ្ញត្តិដែលមានចែងក្នុងអនុក្រឹត្យនេះ ជាបទល្មើសដែលបានបញ្ញត្តក្នុងច្បាប់ព្រហ្មទណ្ឌជាធរមាន។

**ជំពូកទី១១
អន្តរប្បញ្ញត្តិ**

មាត្រា ៦១ ..

លិខិតអនុញ្ញាត លិខិតអនុញ្ញាតជាគោលការណ៍ វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណអាជីវកម្មក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ដែលបានផ្តល់ជូនក្រុមហ៊ុនធានារ៉ាប់រងនៅមុនពេលអនុក្រឹត្យនេះចូលជាធរមាន ត្រូវបន្តសុពលភាពរហូតដល់ផុតកាលកំណត់នៃលិខិតអនុញ្ញាត លិខិតអនុញ្ញាតជាគោលការណ៍ វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណអាជីវកម្មក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចទាំងនោះ។

**ជំពូកទី១២
អវសានប្បញ្ញត្តិ**

មាត្រា ៦២ ..

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៦៣ ..

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន

ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ
ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃអង្គារ ៣កើត ខែ មិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី៣ ខែ ធ្នូ ឆ្នាំ២០២៤

នាយករដ្ឋមន្ត្រី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

បានយកសេចក្តីគោរពជម្រាបជូនសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីសូមហត្ថលេខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា
ប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឯកឧត្តមឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៦៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ